

ខ្ញុំពិតជាសោកសៅ និងខឹងសម្បាញនៅពេលអ្វីៗ មិនបានដូចបំណង ។ តើខ្ញុំអាចធ្វើអ្វីបាន ?

—នរណាម្នាក់ដែលមានអារម្មណ៍ចង់បញ្ឈប់នៅទីក្រុង ភេបិច ។

ជូនចំពោះសម្លាញ់ បំប្លែង ជាទីស្រឡាញ់

យើងទាំងអស់គ្នាមានអារម្មណ៍សោកសៅ ឬខឹង
សម្បាញនៅពេលអ្វីៗមិនបានដូចបំណង ។ សូមចាំថា
ព្រះវរបិតាស្នូត និងព្រះយេស៊ូគ្រីស្ទស្រឡាញ់ប្អូន ហើយ
សព្វព្រះន័យចង់បានអ្វីដែលល្អបំផុតសម្រាប់ប្អូន ។ ទ្រង់
ទាំងឡាយអាចជួយប្អូនពីអារម្មណ៍លំបាកទាំងឡាយបាន ។
ពេលខ្លះ យើងរីកចម្រើនខ្លាំងបំផុតនៅពេលមាន
រឿងលំបាក ។


ប្រសិនបើអ្នកនៅតែមានអារម្មណ៍បាក់ទឹកចិត្ត សូម
និយាយទៅកាន់មនុស្សពេញវ័យដែលគួរឲ្យទុកចិត្ត
ម្នាក់ ។ បន្ទាប់មក សូមសាកល្បងធ្វើតាមគំនិតមួយ
ក្នុងចំណោមគំនិតទាំងនេះ ។ ចូរសរសេរគំនិតរបស់ប្អូន
ផ្ទាល់មួយចំនួនផងដែរ ។

ហើយអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ !

ទស្សនាវដ្តី ប្រិយមិត្ត

អ្វីដែលខ្ញុំអាចធ្វើបាន

- ដកដង្ហើមវែងៗ ហើយអធិស្ឋានសុំជំនួយ ។
- ទៅលេងនៅខាងក្រៅ ឬធ្វើអ្វីផ្សេងទៀតដើម្បីសម្រាក ។
- សរសេរ ឬគូរអំពីអារម្មណ៍របស់ខ្ញុំ ។
- _____
- _____



អ្វីដែលខ្ញុំអាចនិយាយបាន

- « ព្រះវរបិតាស្នូត និងព្រះយេស៊ូគ្រីស្ទស្រឡាញ់ខ្ញុំ និងជួយដល់ខ្ញុំ » ។
- « ខ្ញុំកំពុងរៀន ហើយខ្ញុំអាចព្យាយាមម្តងទៀតបាន » ។
- « ខ្ញុំកំពុងធ្វើដោយអស់ពីសមត្ថភាព ហើយខ្ញុំនឹងមិនអីទេ ! »
- _____
- _____